




PHYTOVYTM NUTRINAL

ផលិតផលអាហារបំប៉ន ហ្វាយតូវី

Dietary Supplement

បំប៉នជាតិពុល ងាយស្រួលទទួលបាន គ្នាញ់ លឿនលឿន



- ជួយកាត់បន្ថយការទល់ឈាម
- ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម
- ជួយការពាររោគឫសដូងបាត
- ជួយដល់ប្រព័ន្ធរំលាយអាហារឲ្យធ្វើការប្រក្រតី
- ជួយសម្រកទម្ងន់ដោយវិធីធម្មជាតិ
- ជួយកាត់បន្ថយជាតិពុលក្នុងរោគរៀន
- ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
- ជួយការពារការកើតមហារីកក្នុងរោគរៀនធំ
- ជួយបន្ថែមជំហរនៃការស្រូបយកជាតិអាហារ



គុណសម្បត្តិរបស់សារធាតុផ្សំ

ខាយត្រូសានី (Chitosan)

ជួយស្តារចាប់ជាតិខ្លាញ់នៅក្នុងប្រព័ន្ធផ្លូវអាហារបានល្អ ធ្វើឲ្យជាតិខ្លាញ់មិនអាចជ្រាបចូលទៅក្នុងឈាមបាន ជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងឈាមនិងជួយគ្រប់គ្រងទម្ងន់

ម្សៅត្រីលាម ហ្វាល (phyllium husk)

ជួយសម្រកទម្ងន់ ដោយមានហ្វាយប៊ី (Fiber) ដែលអាចស្របយកជាតិទឹក និងបន្ថែមបរិមាណពេលដែលនៅក្នុងក្រពះអាហារធ្វើឲ្យមានអារម្មណ៍ផ្អែកនិងបន្ថែមកាកអាហារនៅក្នុងប្រព័ន្ធផ្លូវអាហារសំអាតពោះវៀនជួយកិនលំអិតអាហារជួយបណ្តេញជាតិពុលក្នុងពោះវៀនជួយកាត់បន្ថយកូលេស្តេរ៉ូលនិងស្ករក្នុងឈាម

ម្សៅហ្វ្រូតូអូលីកូសែខារាយីដ (Fructooligosaccharide)

ជួយបន្ថែមអតិសុខុមប្រាណ កាត់បន្ថយអាការៈទល់ឈាម កាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំ ជួយបង្កើតប្រព័ន្ធភាពស៊ាំមេរោគក្នុងប្រព័ន្ធផ្លូវអាហារ

ហ្វាយប៊ី (Fiber)

មានសារៈសំខាន់ដែលរលាយទឹកបានល្អ ជួយកាត់បន្ថយការស្របយកជាតិខ្លាញ់និងជាតិពុលចូលរាងកាយ ធ្វើឲ្យគ្រប់គ្រងកូលេស្តេរ៉ូលបានល្អ កាត់បន្ថយហានិភ័យពីរោគបេះដូង

ម្សៅម្នាស់ (Pineapple)

មានម៉ង់ហ្គាណែស្យូមនិងវីតាមីនស៊ីជួយគ្រប់គ្រងការធ្វើការរបស់អង់ស៊ីមគ្រើនប្រភេទ ជួយរលាយប្រូតេអ៊ីនកាបូអ៊ីប្រាតនិងជាតិខ្លាញ់ដែលជាថាមពលជួយបង្កើតប្រព័ន្ធភាពស៊ាំនិងប្រឆាំងនឹងពពួកវ៉ាន់កាណ័សេរី

ម្សៅផ្លែស្វប៊ូរី (Strawberry)

សម្បូរទៅដោយវីតាមីនស៊ី និងវីតាមីនអេ ជួយឲ្យស្បែកស្រស់ថ្លាមានសុខភាពល្អ មានជាតិដែក កាល់ស្យូម ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹកខូចខាតរបស់រាងកាយ

ម្សៅផ្លែរាសប៊ីរី (Raspberry)

មានសារធាតុប្រឆាំងនឹងពពួកវ៉ាន់កាណ័សេរីខ្ពស់ កាត់បន្ថយហានិភ័យពីជំងឺមហារីក ជួយបង្កើតប្រព័ន្ធភាពស៊ាំដល់រាងកាយ

ម្សៅផ្លែប៊ូប៊ីរី (Blue Berry)

ជួយទ្រទ្រង់ខ្សែវីតាមីន ជួយការពារការកើតជំងឺកាតាភ័ក ការឆ្លងរោគក្នុងប្រព័ន្ធបស្សាវៈ (ទឹកនោម) ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

សារធាតុច្រមាញ់ពីប៊ីលប៊ីរី (Bilberry)

ជួយថ្លឺមខ្សែវីតាមីន ធ្វើមើលឃើញក្នុងកន្លែងងងឹតបានល្អ ជួយប្រព័ន្ធរំលាយអាហារឲ្យកាន់តែប្រសើរឡើង ជួយកាត់បន្ថយការខូចខាតរបស់កោសិកាស្បែកដែលធ្វើឲ្យកើតរោគមីយ ស្នាមអុចខ្មៅបានកាន់តែប្រសើរឡើង

ម្សៅផ្លី (Spinach)

សម្បូរទៅដោយវីតាមីនអេ អាស៊ីតហ្សូលិក បេតាខ្សែផ្លីន វីតាមីនស៊ី ជាតិដែក កាល់ស្យូម និងហ្វាយប៊ី

សារធាតុច្រមាញ់ពីអាល់ហ្វាល់ហ្វា (Alfalfa)

ជួយកម្ចាត់ជាតិពុលចេញពីឈាមនិងរាងកាយ កាត់បន្ថយការសស្សំជាតិពុលតាមស្បែក ធ្វើឲ្យឈាមស្អាតប្រព័ន្ធចលនាឈាមកាន់តែប្រសើរឡើង ធ្វើឲ្យស្បែកស្រស់ថ្លា

សារធាតុច្រមាញ់ពីផ្លែប័រ (Apple)

មានសារៈសំខាន់ច្រើន ជួយគ្រប់គ្រងជាតិខ្លាញ់និងជាតិស្ករក្នុងខ្លួន កាត់បន្ថយការចង់ទទួលបានអាហារ ជួយជំរុញការធ្វើការរបស់សារធាតុប្រឆាំងនឹងពពួកវ៉ាន់កាណ័សេរី

ម្សៅអដ្ឋីស្រូស្រាប៊ី (Wheatgrass)

មានក្លរ៉ូហ្វីល ជាតិអ៊ីរ៉ុង អង់ស៊ីម អាស៊ីតអាមីណូ និងវីតាមីនខ្ពស់ ជួយកម្ចាត់កាកសំណល់ជាតិពុលដែលនៅសល់ចេញពីរាងកាយ ការពារការកើតជំងឺមហារីក បង្កើនថាមពលដល់រាងកាយនិងជួយរក្សាតុល្យភាពដល់រាងកាយ

